



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ទីស្តីការគណៈរដ្ឋមន្ត្រី

លេខ : ៤៣៥.៦...ស.អ.ណ.បក

ថ្ងៃ ៣៧ កើត ខែ ៤២២២ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០២៣

**ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ជម្រាបជូន**

- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍
- ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
- ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

កម្មវត្ថុ ៖ ករណីលទ្ធផលកិច្ចប្រជុំពិភាក្សាលើ "វិធានការជាក់លាក់" សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។

យោង ៖ - លិខិតលេខ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- លិខិតលេខ៣០៣១ សហវ.លស ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖

- ដាក់ចេញ "វិធានការជាក់លាក់" ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគនិងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ

- "វិធានការជាក់លាក់" នេះ រួមបញ្ចូល ១) ការកំណត់និយមន័យនិងវិសាលភាព ២) វិធានការទូទៅ និង ៣) វិធានការលើកទឹកចិត្ត សម្រាប់ដោះស្រាយភាពជាប់គាំង ក្នុងទិដ្ឋភាពរួមផង និងតាមករណីនីមួយៗផង ដោយផ្អែកតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ខណៈដែលភាពជាប់គាំងនីមួយៗមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពរបស់ម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ ដូចមានរៀបរាប់លម្អិតក្នុងឧបសម្ព័ន្ធនៃលិខិតលេខ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចមានភ្ជាប់មកជាមួយ

- "វិធានការជាក់លាក់" នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យនិងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងជាប់គាំងចាប់ពីឆ្នាំ២០១៦មក ក្នុងខេត្តព្រះសីហនុ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តមជ្រាបនិងចាត់ចែងមន្ត្រី។

- ចម្លងជូន ៖**
- ក្រសួងមហាផ្ទៃ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 - អគ្គនាយកដ្ឋានពន្ធដារ
 - អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
 - ឯកសារ កាលប្បវត្តិ

ជ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
រដ្ឋមន្ត្រីប្រចាំការ

បណ្ឌិតសភាចារ្យ **ហ៊ុន ឡាន់ស៊ី**

**ឧបសម្ព័ន្ធនៃលិខិតលេខ ២២៧ អនក្រ.ស.ស ចុះថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៣ របស់
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

១. និយមន័យ និង វិសាលភាព

គម្រោងវិនិយោគជាប់គាំង សំដៅលើគម្រោងវិនិយោគសាងសង់នានា ជាអាទិ៍ សណ្ឋាគារ មជ្ឈមណ្ឌល ពាណិជ្ជកម្ម អគារស្នាក់នៅរួម មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និង កាស៊ីណូ ជាដើម ដែលបានសាងសង់ ហើយបានផ្អាក ឬ ពន្យារ ឬ បញ្ឈប់ការសាងសង់ និង/ឬ ពុំមានសកម្មភាពវិនិយោគ ឬ ធុរកិច្ច ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ ២០១៦ ។

២. វិធានការទូទៅសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ

- កំណត់អត្តសញ្ញាណកម្មលម្អិតពាក់ព័ន្ធនឹងគម្រោងវិនិយោគជាប់គាំង ដូចជា ម្ចាស់ដី, ម្ចាស់គម្រោង/អគារ, ទីតាំង, និង ស្ថានភាពគម្រោង ជាដើម រួមទាំងស្ថិតិគម្រោង និង/ឬ អគារ
- កំណត់តំបន់គម្រោងវិនិយោគជាប់គាំង នៅតាមភូមិ សង្កាត់ និង/ឬ ផ្លូវសំខាន់ៗ សម្រាប់ជំរុញការអភិវឌ្ឍ ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្តែង
- សិក្សា និង វិភាគស្ថានភាពអនុវត្តគម្រោងវិនិយោគ ឬ អគារ សម្រាប់រៀបចំគតិយុត្តិ និង/ឬ លិខិតបទដ្ឋាន ដើម្បីដោះស្រាយភាពជាប់គាំង រួមទាំងការដោះស្រាយក្រៅប្រព័ន្ធតុលាការ
- ផ្តល់ការពិគ្រោះយោបល់ និង ព័ត៌មានដល់វិស័យឯកជន និង ស្ថាប័នពាក់ព័ន្ធ សម្រាប់ជំរុញការដោះស្រាយ និង ការអនុវត្តគម្រោងវិនិយោគ ឬ ធុរកិច្ច ព្រមទាំងសម្របសម្រួលការប្រើប្រាស់អគារជាប់គាំង
- បង្កើតកម្មវិធីផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹងពីវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុង ខេត្តព្រះសីហនុ ដល់វិស័យឯកជន និង ក្រសួងស្ថាប័នពាក់ព័ន្ធ
- រៀបចំព្រឹត្តិការណ៍ ឬ កម្មវិធីជាតិ និង អន្តរជាតិនៅលើអគារជាប់គាំង ដែលត្រូវបានសាងសង់ និង ការកែ-លម្អចប់សព្វគ្រប់
- គាំទ្រ និង ផ្តល់អាទិភាពដល់ការអនុវត្តគម្រោងវិនិយោគនានា ដូចជា សណ្ឋាគារ, លំនៅដ្ឋានតម្លៃសមរម្យ, លំនៅដ្ឋានស្នាក់នៅទី២សម្រាប់ភ្ញៀវទេសចរ, មន្ទីរពេទ្យ, សាលារៀន និង ហាងទំនិញរចនាដែលគ្រប់ជាតិ-សាសន៍អាចទិញទំនិញ ជាដើម នៅលើអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ
- គាំទ្រ និង អនុញ្ញាតឱ្យវិស័យឯកជនបង្កើតមូលនិធិនៃគម្រោងវិនិយោគរួម និង/ឬ បរទេសបាលកិច្ច សម្រាប់ សម្រួល និង ជំរុញការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ស្របតាមច្បាប់ និង បទ-ប្បញ្ញត្តិជាធរមាន
- ពិនិត្យលទ្ធភាពថវិកា និង ជំរុញយន្តការគាំទ្រ ដើម្បីធ្វើការត្រួតពិនិត្យ និង វាយតម្លៃគុណភាពសំណង់ សម្រាប់ជំរុញ និង ដោះស្រាយគម្រោងវិនិយោគជាប់គាំង

- សិក្សា និង ពិនិត្យលទ្ធភាពវិនិយោគរបស់រដ្ឋ លើគម្រោងវិនិយោគជាប់គាំង ដែលមានសក្តានុពលខ្ពស់ ក្នុងការជំរុញសម្ភារៈសកម្មភាពសេដ្ឋកិច្ច និង បម្រើដល់គោលបំណងរបស់រាជរដ្ឋាភិបាល
- សិក្សា និង រៀបចំគោលការណ៍ផ្តល់ទិដ្ឋភាពរយៈពេលវែង និង ទិដ្ឋភាពស្នាក់នៅអចិន្ត្រៃយ៍ រួមទាំងសិក្សា លទ្ធភាពផ្តល់សញ្ញាតិ ដល់វិនិយោគិន ឬ សហវិនិយោគិន និង ភ្ញៀវទេសចរ ដែលមកស្នាក់នៅ, វិនិយោគ និង/ឬ ធ្វើធុរកិច្ចលើគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ
- សិក្សា, វិភាគ និង វាយតម្លៃការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំ ដើម្បី កែសម្រួល សម្រាប់បន្ត ឬ បញ្ចប់ការដាក់ចេញវិធានការនេះ ។

៣. វិធានការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ

ក) ក្រុមគម្រោង

ការលើកទឹកចិត្តនឹងត្រូវផ្តល់ជូនគម្រោង តាមក្រុមនីមួយៗ រួមមាន ក្រុមគម្រោង ១, ក្រុមគម្រោង ២, ក្រុមគម្រោង ៣ និង ក្រុមគម្រោង ៤ ។

ក្រុមគម្រោង ១ សំដៅលើគម្រោងសាលារៀន, គម្រោងមន្ទីរពេទ្យ, គម្រោងហាងទំនិញរួចពន្ធ, គម្រោងផ្ទះ សម្រាប់អ្នកចូលនិវត្តន៍, គម្រោងលំនៅដ្ឋានតម្លៃសមរម្យ, និង គម្រោងផ្សេងទៀតដែលមានសក្តានុពលខ្ពស់សម្រាប់ សេដ្ឋកិច្ច តាមការសម្រេចរបស់រាជរដ្ឋាភិបាល ។

ក្រុមគម្រោង ២ សំដៅលើសកម្មភាពវិនិយោគ ដែលស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ។

ក្រុមគម្រោង ៣ សំដៅលើសកម្មភាពធុរកិច្ច ជាអាទិ៍ ផ្ទះសំណាក់, សំណង់លំនៅដ្ឋាន ដែលពុំស្ថិតក្រោម ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រុមគម្រោង ៤ សំដៅលើសកម្មភាពមូលនិធិនៃគម្រោងវិនិយោគរួម និង/ឬ បរទេសបាលកិច្ច ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន ។

ខ) លក្ខណៈវិនិច្ឆ័យនៃការលើកទឹកចិត្ត

ក្រុមគម្រោង ១, ក្រុមគម្រោង ២, ក្រុមគម្រោង ៣ និង ក្រុមគម្រោង ៤ ត្រូវអនុលោមតាមលក្ខណៈវិនិច្ឆ័យ ដើម្បីទទួលបានការលើកទឹកចិត្ត ដូចមានក្នុងតារាងទី ១ ។

តារាងទី១. លក្ខណៈវិនិច្ឆ័យនៃការលើកទឹកចិត្តតាមប្រភេទគម្រោង

	ក្រុមគម្រោង ១ និង ក្រុមគម្រោង ២	ក្រុមគម្រោង ៣	ក្រុមគម្រោង ៤
លក្ខណៈ វិនិច្ឆ័យ	- អគារ ឬគម្រោងវិនិយោគ ដែលបានសាងសង់ក្នុង ចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ និង មិនទាន់បាន	- គម្រោង ដែលមានទុន ចាប់ពី ៥០០ ០០០ ដុល្លារ - បង្ហាញពីធនធានគ្រប់គ្រាន់ ក្នុងការធ្វើធុរកិច្ច	- មូលនិធិនៃគម្រោងវិនិយោគ រួម ឬ បរទេសបាលកិច្ចដែល បានចុះបញ្ជីត្រឹមត្រូវ

	<p>បញ្ចប់រហូតដល់បច្ចុប្បន្ននៅក្នុងខេត្តព្រះសីហនុ</p> <ul style="list-style-type: none"> - អគារ ឬ គម្រោង ដែលមានទុនវិនិយោគចាប់ពី ១លានដុល្លារអាមេរិក - បង្ហាញពីធនធានគ្រប់គ្រាន់ក្នុងការសាងសង់បញ្ចប់ និងការអនុវត្តគម្រោងវិនិយោគ - ត្រូវមានប្លង់មេ និង ផែនការវិនិយោគច្បាស់លាស់ 	<p>- ត្រូវមានផែនការធុរកិច្ចច្បាស់លាស់</p>	<p>- ផ្តល់វិនិយោគ និង សេវាកម្មចំពោះតែសកម្មភាពដោះស្រាយគម្រោងវិនិយោគ,អគារជាប់តាំង ឬ ធុរកិច្ច នៅក្នុងខេត្តព្រះសីហនុ</p>
--	--	---	--

គ) ទំហំនៃការលើកទឹកចិត្ត

ក្រុមគម្រោង ១ និង ក្រុមគម្រោង ២ ត្រូវទទួលបានការលើកទឹកចិត្ត ត្រឹមកម្រិតច្បាប់ និង បទប្បញ្ញត្តិស្តីពីវិនិយោគ ។

ក្រុមគម្រោង ៣ ត្រូវទទួលបានការលើកទឹកចិត្តត្រឹមកម្រិតបទប្បញ្ញត្តិស្តីពីការលើកទឹកចិត្តពន្ធដារ និង គយ និង មិនកម្រិតត្រឹមសហគ្រាសធុនតូច និង មធ្យម និង វិស័យអាទិភាព។

ក្រុមគម្រោង ១, ២, ៣ និង ៤ ត្រូវទទួលបានការលើកទឹកចិត្តបន្ថែម ដូចមានក្នុងតារាងទី ២ ។

តារាងទី២. ទំហំនៃការលើកទឹកចិត្តបន្ថែម

	ក្រុមគម្រោង ១ និង ក្រុមគម្រោង ២	ក្រុមគម្រោង ៣	ក្រុមគម្រោង ៤
ការលើកទឹកចិត្តសារពើពន្ធ	<ul style="list-style-type: none"> - លើកលែងពន្ធប្រចាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យក្នុងចន្លោះឆ្នាំ ២០២៣ ទៅ ២០២៥, - ពន្ធអចលនទ្រព្យប្រចាំឆ្នាំ ជាបន្តបន្ទាប់ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៥ 	<ul style="list-style-type: none"> - លើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យរយៈពេល ៣-៥ ឆ្នាំ 	<ul style="list-style-type: none"> - ពន្ធលើប្រាក់ចំណូលរយៈពេល ៩ ឆ្នាំ - ពន្ធអប្បបរមារយៈពេល ៩ ឆ្នាំ - ប្រាក់រំដោះពន្ធលើប្រាក់ចំណូល រយៈពេល ៩ ឆ្នាំ
ការលើកទឹកចិត្តមិនមែន	<ul style="list-style-type: none"> - សម្រួលលើការផ្តល់លិខិតអនុញ្ញាតសាងសង់ឱ្យស្របតាមនីតិវិធីជាធរមាន ចំពោះអគារ 	<ul style="list-style-type: none"> - សម្រួលនីតិវិធីលើការស្នើសុំអាជ្ញាប័ណ្ណ 	<ul style="list-style-type: none"> - សម្រួលនីតិវិធីលើការស្នើសុំអាជ្ញាប័ណ្ណ

សារពើពន្ធ	ជាប់គាំងដែលមិនទាន់មានលិខិតអនុញ្ញាត សាងសង់ - លើកលែងកម្រៃសេវាសាធារណៈ លើលិខិត អនុញ្ញាតសាងសង់ និង វិញ្ញាបនបត្រ ប្រើប្រាស់សំណង់		
-----------	--	--	--

ឃ) លក្ខខណ្ឌនៃការផ្តល់ការលើកទឹកចិត្ត

ក្រុមគម្រោង ១, ២, ៣ និង ៤ ត្រូវអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវបានអនុញ្ញាតឱ្យនាំចូលនូវសម្ភារសាងសង់ បរិក្ខារសំណង់ និង សម្ភារៈបរិក្ខារផលិតកម្ម ដោយពន្ធតយ អាករពិសេស អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ បន្ទាប់ពីមានលិខិតអនុញ្ញាតសាងសង់ និង ការវាយតម្លៃលើតម្រូវការជាក់ស្តែង
- ត្រូវដាក់ទុនវិនិយោគដើម្បីបញ្ចប់ការសាងសង់ និង/ឬ ការកែលម្អ ឱ្យហើយរួចរាល់ក្នុងរយៈពេល ២ ឆ្នាំ
- ទទួលបានការលើកទឹកចិត្តពន្ធដារ បន្ទាប់ពីអគារត្រូវបានសាងសង់បញ្ចប់ និង/ឬ កែលម្អ ។



**សេចក្តីព្រាងផែនការសកម្មភាពសម្រាប់អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល
ក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំង**

ល.រ	វិធានការ	ពេលវេលា	ក្រសួង/ស្ថាប័ន
១	កំណត់អត្តសញ្ញាណកម្មលម្អិតគម្រោងវិនិយោគ ជាប់គាំង ដូចជា ម្ចាស់ដី, ម្ចាស់គម្រោង/អគារ, ទីតាំង, និង ស្ថានភាពគម្រោង ជាដើម រួមទាំងស្ថិតិគម្រោង និង/ឬ អគារ	មេសា-មិថុនា ២០២៣	សម្របសម្រួល៖ ក្រុមការងារ អនុវត្ត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តព្រះសីហនុ
២	កំណត់តំបន់គម្រោងវិនិយោគជាប់គាំង សម្រាប់ជំរុញ ការអភិវឌ្ឍ ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្តែង	មេសា-មិថុនា ២០២៣	សម្របសម្រួល៖ ក្រុមការងារ អនុវត្ត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តព្រះសីហនុ
៣	សិក្សា និង វិភាគស្ថានភាពអនុវត្តគម្រោងវិនិយោគ ឬ អគារ សម្រាប់រៀបចំគតិយុត្តិ និង/ឬ លិខិតបទដ្ឋាន ដើម្បីដោះស្រាយភាពជាប់គាំង រួមទាំងការដោះ- ស្រាយក្រៅប្រព័ន្ធតុលាការ	កក្កដា-កញ្ញា ២០២៣	សម្របសម្រួល៖ ក្រុមការងារ អនុវត្ត៖ ក្រសួងយុត្តិធម៌, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តព្រះសីហនុ
៤	ផ្តល់ការពិគ្រោះយោបល់ និង ព័ត៌មានដល់វិស័យ ឯកជន និង ស្ថាប័នពាក់ព័ន្ធ សម្រាប់ជំរុញការ- ដោះស្រាយ និង ការអនុវត្តគម្រោងវិនិយោគ ឬ ធុរកិច្ច ព្រមទាំងសម្របសម្រួលការប្រើប្រាស់អគារជាប់គាំង	ជាប្រចាំ ចាប់ពី ខែ មិថុនា ឆ្នាំ ២០២៣	ក្រុមការងារ និង ក្រសួង-ស្ថាប័ន
៥	បង្កើតកម្មវិធីផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹង ពីវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុង ខេត្តព្រះសីហនុ ដល់វិស័យឯកជន និង ក្រសួង ស្ថាប័នពាក់ព័ន្ធ	ចាប់ពីឆមាសទី២ ឆ្នាំ ២០២៣ និង រៀងរាល់ត្រីមាស	ក្រុមការងារ និង ក្រសួង-ស្ថាប័ន

៩

៦	រៀបចំព្រឹត្តិការណ៍ ឬ កម្មវិធីជាតិ និង អន្តរជាតិនៅលើអគារជាប់គាំង ដែលត្រូវបានសាងសង់ និង ការកែលម្អចប់សព្វគ្រប់	រៀងរាល់ឆមាសទី២ នៃឆ្នាំនីមួយៗ	ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តព្រះសីហនុ
៧	គាំទ្រ និង ផ្តល់អាទិភាពដល់ការអនុវត្តគម្រោងវិនិយោគនានា ដូចជា សណ្ឋាគារ, លំនៅដ្ឋានតម្លៃសមរម្យ, លំនៅដ្ឋានស្នាក់នៅទី២សម្រាប់ភ្ញៀវទេសចរ, មន្ទីរពេទ្យ, សាលារៀន និង ហាងទំនិញរចនាដែលគ្រប់ជាតិសាសន៍អាចទិញទំនិញ ជាដើម នៅលើអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ	ជាប្រចាំ ចាប់ពីឆមាសទី ២ ឆ្នាំ ២០២៣	ក្រុមការងារ និង ក្រសួង-ស្ថាប័ន
៨	គាំទ្រ និង អនុញ្ញាតឱ្យវិស័យឯកជនបង្កើតមូលនិធិវិនិយោគ និង ផ្តល់សេវាកម្មបរទេសចរណ៍កិច្ច សម្រាប់សម្រួល និង ជំរុញការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន	ជាប្រចាំ ចាប់ពីឆមាសទី ២ ឆ្នាំ ២០២៣	ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
៩	សិក្សា និង រៀបចំគោលការណ៍ផ្តល់ទិដ្ឋាការរយៈពេលវែង និង ទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ រួមទាំងសិក្សាលទ្ធភាពផ្តល់សញ្ញាតិ ដល់វិនិយោគិន ឬ សហវិនិយោគិន និង ភ្ញៀវទេសចរ ដែលមកស្នាក់នៅ, វិនិយោគ និង/ឬ ធ្វើធុរកិច្ចលើគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ	សីហា-តុលា ២០២៣	ក្រុមការងារ, ក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ក្រសួងទេសចរណ៍, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
១០	ពិនិត្យលទ្ធភាពថវិកា និង ជំរុញយន្តការគាំទ្រ ដើម្បីធ្វើការត្រួតពិនិត្យ និង វាយតម្លៃគុណភាពសំណង់សម្រាប់ជំរុញ និង ដោះស្រាយគម្រោងវិនិយោគជាប់គាំង	ឧសភា - សីហា ២០២៣	ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
១១	សិក្សា និង ពិនិត្យលទ្ធភាពវិនិយោគរបស់រដ្ឋ លើគម្រោងវិនិយោគជាប់គាំង ដែលមានសក្តានុពលខ្ពស់ក្នុងការជំរុញសម្ពុះសកម្មភាពសេដ្ឋកិច្ច និង បម្រើដល់គោលបំណងរបស់រាជរដ្ឋាភិបាល	មករា - មីនា ២០២៤	ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន

៩

១២	សិក្សា វិភាគ និង វាយតម្លៃការអនុវត្តវិធានការរបស់ រាជរដ្ឋាភិបាល ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំ ដើម្បី កែសម្រួល សម្រាប់បន្ត ឬ បញ្ចប់ការដាក់ចេញ វិធានការនេះ ។	មករា-មេសា ២០២៦	ក្រុមការងារ
----	--	-------------------	-------------



52